

ស្មោះ នៅក្នុងរូបភាពនេះ គីមើងនឹងនិយាយអំពីការប្រែងខាត់អូខេ  
 អញ្ញីងជាទូទៅខាត់អូខេគីជាកន្លែងមួយដែលយើងអាចទៅប្រែងបាន ជាមួយនឹងមិត្តភកិ  
 ប្បុកីជាមួយនឹងក្រុមគ្រួសារ នៅពេលដែលយើងទាំង  
 ហើយខាត់អូខេជាទូទៅគីមើងប្រែងគិតជាម៉ោង ប្បុកីគិតជាបទ កន្លែងខ្លះគីគិតម៉ោង  
 អញ្ញីងពេលខ្លះយើងអាចប្រែងមួយម៉ោងប្បុកីរម៉ោង ពេលខ្លះយើងអាចប្រែងគិតជាបំនុោនបទ  
 មួយបទ ប្បុកីពីរបទប្រែងជាដើម។

អញ្ញីងយើងមកមើលក្នុងរូបភាពទាំងអស់ត្រា ដោយនៅក្នុងរូបភាពទី ១  
 យើងយើងយើងបាននារីចំណុនប្បុននាក់ អញ្ញីងមនុស្សស្រី ប្បុកីយើងអាចហោចាតានារី ចំណុនប្បុននាក់  
 ដែលយើងយើងយើងប៉ុន្មានផ្លូវដែឡើ គីមាននារីម្នាក់ គាត់កំពុង គាត់ចងសក់  
 គាត់ពាក់អារពលណ៍ស្វាយដៃខ្លី ស្មោះការខាត់ខ្លះដើរឯងនៅ  
 ហើយគាត់កំពុងតែលរដិយាយអំពីការប្រែងខាត់អូខេ  
 អញ្ញីងបាននីយចាត់គាត់កំពុងតែប្បុលនារីចំណុនបីនាក់ដោយទៀត  
 ដើម្បីទៅប្រែងខាត់អូខេជាមួយគាត់ ដោយនៅទល់មុខគាត់ យើងយើង  
 យើងយើងយើងបាននារីចំណុនបីនាក់ដោយទៀត ដែលយើងយើងបាននារីចំណុនបីនាក់នោះ គីមានពាក់អារពលណ៍លើឯងដៃខ្លី  
 ហើយស្មោះការខាត់ខ្លះដើរឯងនៅពេលសក់គាត់ប្បុកី ចំណោកងនារីម្នាក់ដែលយើងប្បុកី  
 ប្បុកីនៅកណ្តាលនោះ គីគាត់ពាក់អារពលណ៍ស ហើយស្មោះកសំពត់ពណ៌ស  
 សក់របស់គាត់គីម្នាក់ចុះក្រោម ចំណោកងនារីយារាងក្រាយគេ គីគាត់មានសក់ខ្លី ពាក់អារសដើមី  
 និងមានស្មោះកសំពត់ពណ៌ខ្សោយ សំពត់របស់គាត់គីខ្លី ហើយនារីម្នាក់នោះគីគាត់ពាក់ដែនតា  
 អញ្ញីងបាននីយចាត់គាត់មើលមិនសូវច្បាស់នោះទេ ត្រូវរបស់គាត់មិនសូវច្បាស់នោះទេ  
 ដែលយើងយើងហោចាតោត្រូវមួយ អញ្ញីងនារីដែលយើរាងក្រាយគេគីមានត្រូវមួយ  
 ដូច្នេះគាត់ត្រូវពាក់ដែនតា ដើម្បីដំនួយ ដើម្បីទ្វាបានមើលទ្វាបានច្បាស់។  
 ជាចម្បាប្រសិនបីយើងមើលមិនសូវច្បាស់ យើងត្រូវពាក់ដែនតាដើម្បីដំនួយត្រូវក  
 អញ្ញីងនៅក្នុងរូបភាពនេះ គីមាននារីម្នាក់នោះ ដែលពាក់អារពលណ៍ស្វាយ  
 គាត់បានប្បុលមិត្តភកិរបស់គាត់ចំងបីនាក់ដោយទៀត ដើម្បីទៅប្រែងខាត់អូខេជាមួយគាត់  
 ព្រោះថាទ្រូវនេះគីជាទ្រូវបានប្បុកី អញ្ញីងហើយគាត់ចង់ធ្វើពិធីជំនួយត្រូវបំលៀង  
 ដោយប្បុលមិត្តភកិរបស់គាត់ទៅប្រែងខាត់អូខេ។

នៅក្នុងរូបភាពទី ២ រូបភាពទី ៣ យើងយើងបានប្បុកីតុកិត្តការប្រែងខាត់អូខេ

ព្រោះថាទ្រូវបានប្បុកី នៅក្នុងរូបភាពទី ៤ យើងយើងប្បុកីតុកិត្តការប្រែងខាត់អូខេ។

អញ្ញីងពួកគេកំបានដើមកដល់នៅផ្សារទំនើបម្បយ  
 អញ្ញីងបានសំយចាតាតាកំអូខេដែលគេចង់ទៅប្រែងនោះ គឺនៅក្នុងផ្សារទំនើប  
 ជាទុទេនៅផ្សារទំនើបគឺមានប្រើបាន បានសំយចាតាកីមានហានប្រើបាន  
 ដែលមានដូចជាលកកំសម្រៀកបំពាក់ ហានលកំបំណើអាមារ ហានលកំម្បូប  
 និងហានលកំសម្រារ៖ជាប្រើបានដៃងីឡូត នៅក្នុងនោះ ពេលខ្លះគឺក្នុងផ្សារទំនើប គឺមានហេងកុន  
 ប្រុកកោងភាពយន្ត ប្រុកកោន្លេដែងប្រែងខាត់អូខេជាដោដើម អញ្ញីងនៅក្នុងរូបភាពនេះ  
 ពួកគេទាំងអស់ត្រូវ គឺបានដើមកដល់ផ្សារទំនើបម្បយ ដែលនៅក្នុងផ្សារទំនើបនោះ គឺមានហាន  
 ប្រុកកោន្លេដែងប្រែងខាត់អូខេ អញ្ញីងយើងយើងយើង គឺយើង ពួកគេកំពុងតែដើម្បីទៅដែលមាត់ទ្វារ  
 ប្រុកខ្ងាងទ្វារនៃផ្សារទំនើប ដែលយើងយើងយើងយើងរបស់ផ្សារទំនើបនោះ  
 យើងយើងយើងមានរូបតុក្រតាដី ប្រុកគេហោចាត់ម៉ានីកាំង ដែលជាកំតាំងសម្រៀកបំពាក់សម្រាប់លក់  
 អញ្ញីងគេជាកំតាំងសម្រៀកបំពាក់នៅលើក្នុកតាដីម្បយ  
 ដើម្បីទ្វារតិចិចនយើងឈសម្រៀកបំពាក់ដែលគេតាំងលក់នោះ អញ្ញីងពួកគេចូលទៅផ្សារទំនើប  
 គឺតុលំមែនចូលទៅទិញសម្រារ៖ ប្រុកទិញសម្រៀកបំពាក់នោះទេ បុន្ថែពួកគេចូលទៅដើម្បីប្រែងខាត់អូខេ  
 ដែលនៅក្នុងផ្សារទំនើបនោះ អញ្ញីងនៅក្នុងរូបភាពនេះ យើងយើងយើង នានាដែលពាក់អារពណ៌ស្មាយ  
 គាត់ដើរពីមុខ ប្រុកគាត់ដើរខាងមុខគេ គាត់ជាអូកតាំង្វួរ ចំណោកជនវិពាក់អារពណ៌លើផីដ  
 គឺគាត់ដើរបន្ទាប់ ហើយនានាដែលស្រួលសំណុំសំណុំពាក់ពណ៌ស ពាក់អារពណ៌ស គឺគាត់ដើរបន្ទាប់ទៀត  
 ចំណោកជនវិដែលស្រួលសំណុំពាក់ពណ៌ខ្សោយ ហើយនិងអារពណ៌សដឹងខ្លួន គឺគាត់ដើរខាងក្រោមគេ  
 អញ្ញីងពួកគេទាំងបូននាក់កំពុងតែដើម្បីប្រែងខាត់អូខេនៅក្នុងផ្សារទំនើបម្បយកោន្លេ  
 ដែលផ្សារទំនើបនោះ គឺមានលកំតាំងសម្រារ៖ មានលកំតាំងសម្រៀកបំពាក់ ប្រុកខោអារ  
 មានលកំតាំងចំណើអាមារ និងមានកោន្លេដៃងីឡូតប្រើបាន ដូចជាប្រើបានប្រែងភាពយន្ត ហេងកុន  
 និងកោន្លេដែងប្រែងខាត់អូខេជាដើម។

បន្ទាប់មកចូលដល់រូបភាពទី ៣ នៅក្នុងរូបភាពទី ៣ យើងយើងយើង  
 បន្ទាប់ពីពួកគេចូលទៅដែលក្នុងផ្សារទំនើបហើយ ពួកគេបានដើរសំណើទៅក្រោដ្ឋារយន្ត  
 អញ្ញីងជាទុទេនៅផ្សារទំនើបគឺមានប្រើបានប្រើបានជាត់ អញ្ញីងគេបែងចែកជាត់ត្រូវ  
 ប្រសិនបើផ្សារទំនើបម្បយមានប្រើបានជាត់ អញ្ញីងគេអាចបែងចែកថា ជាត់ទីម្បយគឺលកំចំណើអាមារ  
 ជាត់ទីម្បយ ជាត់ទីពីរកំសម្រៀកបំពាក់ ជាត់ទីម្បយគឺលកំចំណើអាមារ  
 គេបែកជាលាងសម្រាប់ញូវកំចំណើអាមាររួចរាល់ដឹងដឹរ។ អញ្ញីងពេលខ្លះហានប្រែងប្រែងខាត់អូខេ  
 គឺនៅជាត់លើបង្គស់ ប្រុកនៅជាត់ទីបី ប្រុកទីបង្គដានៅដើម ដែលជាទុទេ ដូចជានៅក្នុងប្រពេសកម្មជាប  
 មានផ្សារទំនើបម្បយចំណួនគឺប្រែងភាពយន្តនិងកោន្លេម្មានរួចរាល់ គឺនៅជាត់ទីបី  
 អញ្ញីងគឺនៅជាត់ទីបី ដូច្នេះពួកគេទាំងបូននាក់បានដើមកដល់ជាល្ការយន្ត

ហេីយគេចុចបូតុងដើម្បីទ្វីនទៅលើ អញ្ញីងគេចុចត្រាប់ចុច បុរីបូតុងដណ្តើរយផ្លូវ ដើម្បីទ្វីនទៅលើ  
 ទោរកបន្ទូប់ខាត់អូខេ ដោយនារីពាក់អារស្សាយគឺជាអ្នកចុចបូតុងដណ្តើរយផ្លូវ  
 អញ្ញីងពួកគេចង់ជីជំដណ្តើរយផ្លូវទ្វីនទោដាន់ ដែលមានបន្ទូប់ខាត់អូខេតែម្មង់  
 ពួកគេមិនទ្វីនទោមដណ្តើរដើរដើរទោះទេ ព្រោះពេលខ្លះបានបានបន្ទូប់ខាត់អូខេទៅម្មង់  
 អញ្ញីងប្រសិនបើគេទ្វីនទោមដណ្តើរដើរដើរ គីវអាចធ្វើទ្វីនទោះយហាត់បាន  
 ដូច្នះហេីយគេប្រើប្រាស់ដណ្តើរយផ្លូវដើម្បីទ្វីនទៅលើតែម្មង់។

បន្ទាប់មកទៀតរូបភាពទី ៤ នៅក្នុងរូបភាពទី ៤ យើងយើងយើង បន្ទាប់ពីពួកគេជីជំដណ្តើរយផ្លូវមក  
 ពួកគេកំបានមកដល់ជាន់ម្មាយដែលមានបន្ទូប់ខាត់អូខេ អញ្ញីងពួកគេសប្បាយរីករាយណាស់  
 ដែលបានដើរមកដល់បន្ទូប់ខាត់អូខេ ដែលគេចង់ប្រៀបដែលតែម្មង់  
 អញ្ញីងបន្ទូប់ខាត់អូខេគីមានប្រើប្រាស់  
 បាននីយថាពេលខ្លះយើងអាចប្រៀបដែលបន្ទូប់ខាត់អូខេជាលក្ខណៈជាល័ង់ខ្លួន  
 បាននីយថាយើងប្រៀបដែលតែមិត្តភកតិវបស់យើងនិងយើងបែងបូណ្ឌូនាំ  
 គីមិនមានអ្នកដែលចូលរួមនោះទេ បុន្ថែអ្នកខ្លះទៀតតាត់ចង់មានសភាពអូអរ  
 ដូច្នះតាត់បានចូលទៅបន្ទូប់រុម ដែលនៅក្នុងបន្ទូប់នោះ គីមានមនុស្សជាប្រើប្រាស់  
 ដែលប្រៀបដែលបន្ទូប់ខាត់អូខេជាម្មាយត្រា អញ្ញីងប្រសិនបើយើងយកបន្ទូប់ បន្ទូប់ដោយទ្វីក  
 បុរីបន្ទូប់នកជន គីយើងប្រៀបដែលតែត្រាងាង ជាម្មាយនឹងមិត្តភកតិ បុរីក្រុមក្រោសារតែបូណ្ឌូនាំ  
 បុន្ថែប្រសិនបើយើងយកបន្ទូប់រុម គីយើងនឹងប្រៀបជាម្មាយនឹងអ្នកដែល  
 មានដូចជាមនុស្សរៀងរាល់ដែលមិនមែនជាមិត្តភកតិវបស់យើង ហើយនៅក្នុងរូបភាពនេះ:  
 យើងយើងយើង នារីចាំងបូន្ទានកំណែៗ តាត់បានយកបន្ទូប់ដោយខ្លួន បាននីយថាបន្ទូប់នេះ:  
 គីតាត់ប្រៀបដែលបន្ទូប់ខាត់អូខេ គីយើងប្រៀបដែលបន្ទូប់នេះ:  
 ដោយពុំមានអ្នកដែលរៀងទៅតុចូលមកប្រៀបដែលទ្វីរួយ ដោយយើងយើងយើងនៅក្នុងបន្ទូប់នេះ:  
 យើងយើងយើងមានសាច្ទូងចំណួនពីរដើម្បីអង្គូយ អញ្ញីងសាច្ទូងចំណួនពីរ ពួកគេនឹងអង្គូយលើសាច្ទូង  
 ហេីយនៅចំកណ្តាលតីមានតុចំណួនម្មាយ តុនោះគីសម្រាប់ជាក់ចំណើរាយ បុរីជាក់កេសជី:រៀងរាល់  
 ហេីយនៅលើតុយើងយើងយើងមានសៀវភៅម្មាយក្រុល គីជាសៀវភៅរៀងរាល់នោះបាន  
 អញ្ញីងយើងអាចមើលចំណាងដើរបន្ទូប់នោះ យើងយើងយើងមានទូទស្សន៍ជាំម្មាយ  
 ទូទស្សន៍ជាំនោះគីប្រើសម្រាប់ទ្វីរួយឱ្យយើងមើល នៅពេលដែលយើងប្រៀបដែលបន្ទូប់ខាត់អូខេ  
 អញ្ញីងទូទស្សន៍ជាំគីសម្រាប់បញ្ចាំងវិដុំ ហើយនៅខាងក្រោមទូទស្សន៍តីមានកុងម៉ាញ៉ែ  
 បុរីជនបានសម្រាប់ចំណួនពីរដើម្បី ហេីយនឹងមានក្រុលមេក្រចំណួនពីរដើរដែរ  
 អញ្ញីងមានក្រុលមេក្រចំណួនពីរនៅលើជុងបាននោះដើរដែរ។

បន្ទាប់មកទៀតរូបភាពទី ៥ រូបភាសទី ៥ បន្ទាប់ពីគេប្រើសវិសបន្ទូប់ខាងក្រោមខ្លួចហើយ  
 បន្ទាប់មកពួកគេក៏បានកូម្មង់នូវបំណើអាហារដឹងកែសង្គ័្៓ៃនាំ ដើម្បីញូវបំន្តែក្នុងបន្ទូប់នៅ៖  
 អញ្ញើងរូបភាសទី ៥ នេះ យើងយើងយើងយើង មានថាសបំនុំនូវពីរ  
 ដែលថាសទិម្នូយយើងយើងយើងយើង ដែលនៅក្នុងនៅ៖ យើងយើងយើងយើង មានថាសបំនុំពីរ  
 មានកំរើទីក មានទីកក្រុចជាចោះ ដែលយើងយើងយើងយើងទីកក្រុចពាត់បោះពេននៅក្នុងកំរើម្មួយ  
 ហើយមានដបធុំបំនុំនូវបន្ទូ ដែលដបនោះគឺជាដបបស្រាត កំមានដបទីកក្រុចដឹង  
 ហើយនិងដបកែសង្គ័្៓ៃដើម្បីផ្លែក ដូចជា Sprite Fanta កូកកូឡាបានកោះ មានកំរើទីកក្រុច ប្រពោះពេលខ្លះខ្លួន  
 គាត់អត់ចេះញូវប្រពោះទេ ដូចខ្លះគាត់ញូវប្រពោះទីកក្រុច ហើយនៅលើថាសនោះ  
 គឺយើងយើងយើងយើងកំរើចិត្តម្មួយបំនុំនូវបន្ទូ គឺបានដំបានថាសទិម្នូយយើងយើងយើងយើង  
 ដោយចាក់ចូលទៅក្នុងកេរ អញ្ញើងពួកគេមិនញូវបានកំបុងនោះទេ  
 គឺតែចាក់ចូលទៅក្នុងកេរដើម្បីចែកភ្លាស្ស់ ចំណោកងារថាសទិត្រ យើងយើងយើង ប្រពោះពេលខ្លះ  
 ដូចជាតាយ ដូចជាមួប និងពីរជាចោះ អញ្ញើងនៅក្នុងនេះ យើងយើងយើងយើង តានគាមម្មួយ  
 ដែលកំពុងតែជាតាយ កំពុងតែក្រោបុយរាយ អញ្ញើងបានដំបានថាសទាយនោះទីបន្ទូនីន  
 ជុំធម្មោះហើយទៀត ក្នុងបានដំបានថាសទាយ គឺយើងយើងយើងយើងយើងយើងយើង  
 អញ្ញើងបានដំបានថាសទាយ គឺធម្មោះជាមួយដឹងបានថាសទាយ ហើយនៅក្នុងសូបបំនុំនូវបន្ទូ  
 អញ្ញើងគេកូម្មង់បាន កូម្មង់មួប ដឹងមានកូម្មង់ទីកសូបដឹងដែរដើម្បីញូវបានក្នុងសូបបាន  
 ដែលនៅលើថាសនោះ គឺកំពុងតែក្រោ បានដំបានថាសទាយ អញ្ញើងមួបអាហារតាំងនោះ  
 គឺទីបន្ទូនីន ជុំធម្មោះហើយទៀត បានដំបានថាសទាយ

បន្ទាប់មកទៀតរូបភាសទី ៦ នៅក្នុងរូបភាសទី ៦ បន្ទាប់ពីពួកគេបានទទួលល្អវកេសង្គ័្៓ៃ  
 ជាម្មួយនិងចំណើអាហាររួចរាល់ហើយ ពួកគេបានជាផាក់កែសង្គ័្៓ៃ  
 ដឹងចំណើអាហារតាំងនោះនៅលើក្នុងមួយ ដែលនៅចំកណ្តាលដែលបន្ទូប់  
 ហើយពួកគេក៏បានអង្គួយទៀត សាច្រួងមួយសាច្រួងមួយ អង្គួយទៀត  
 ជុំធម្មោះតាមចំណើនុំនូវបន្ទូ នៅក្នុងមួយចំណើនុំនូវបន្ទូ នៅក្នុងមួយ  
 ហើយសាច្រួងមួយទៀតគឺអង្គួយចំណើនុំនូវបន្ទូ នៅក្នុងមួយចំណើនុំនូវបន្ទូ  
 នៅក្នុងមួយសាច្រួងមួយ ចំណោកងារបានពួកគេគឺជាក់នៅលើគុំ  
 អញ្ញើងពេលពួកគេប្រែះប្រៃះ ពួកគេអាចញូវបាន ប្រែះប្រៃះនៅបាន នៅក្នុងបន្ទូប់ខាងក្រោមខ្លួច  
 ដោយនៅក្នុងរូបភាសនេះ យើងយើងយើង មាននាវីរាត់កំពុងតែអង្គួយមិនបាន  
 ចំណោកងារវិមាក់ដែលបានកំរើម្មាត់ គាត់បានមកចុចបញ្ហានៅលើទូទៅសូវីត

ដើម្បីកំណត់បទចម្លាងដែលគេចង់ច្រៀង ដោយយើងយើងដោម្បាច់កាន់តែឡើ  
 បុក្រិប្រជាប់បញ្ជា ចំណោកអនុដោម្បាច់ឡើត តាត់កំពុងតែកាន់ក្បាលមេក្បុដដើម្បីច្រៀង  
 អពីដោម្បាច់តាត់សម្បិដោឡើទូទស្សន៍ ហើយតាត់យកតែឡើ បុក្រិប្រជាប់បញ្ជានោះ  
 ចុចទៅលើទូទស្សន៍ដើម្បីកំណត់បទចម្លាង ចំណោកអនុដោឡើសាទូនឹងវិញ យើងយើងដោម្បាច់តាត់  
 ដែលពាក់រារពណ៌ស្មាយដោខី តាត់កំពុងតែអង្គួយ  
 ដែលជាក់ស្អែរកោបទចម្លាងនៅលើដើម្បីរបស់តាត់  
 អពីដោម្បាច់ជាក់ស្អែរកោបទចម្លាងនៅលើដើម្បីរបស់តាត់  
 ហើយដោម្បាច់តាត់កាន់ក្បាលមេក្បុដដើម្បីច្រៀង អពីដោម្បាច់តែច្រៀងចម្លាង  
 ដែលពួកគេចូលចិត្ត នៅក្នុងបន្ទប់ខាងក្រោមឱ្យនោះ ។

បន្ទាប់មកទៀតូបភាពទី ៣ នៅក្នុងរូបភាពទី ៣ យើងយើងថា  
 បន្ទាប់ពីពួកគេច្រៀងបានបុន្តែងបន្ទាប់មក ពួកគេកំណត់បានបើកស្អែរកោបទចម្លាង  
 ដើម្បីធ្វើសវិសចម្លាង អពីដោឡើទៅនៅក្នុងបន្ទប់ខាងក្រោមឱ្យនោះ  
 គឺយើងតែងតែមាននូវស្អែរកោម្បយក្បាល ដើម្បីចូរយើងដើម្បីសវិសថា យើងចង់ច្រៀងបទម្នយណា  
 បុក្រិច្រៀងបទរបស់អ្នកណា អពីដោម្បាច់គាថបើកស្អែរកោបទ  
 ដែលនៅក្នុងបន្ទប់ដែលគេជាក់ចូរស្រាប់នោះ ដើម្បីធ្វើសវិសបំណាងដើម្បីបទចម្លាង  
 ហើយនៅពេលដើម្បីយើងដើម្បីសវិសរួច យើងគ្រាត់តែយកប្រជាប់បញ្ជា  
 មកចុចតាមលេខរៀងនៅក្នុងស្អែរកោដែល នោះយើងនឹងរាជច្រៀងបទដែលយើងពេញចិត្តបាន  
 ឧទាហរណ៍ថាប្រសិនបើយើងពេញចិត្តច្រៀងនូវបទទី៦ អពីដោម្បាច់គ្រាត់តែចុចលេខ  
 ៦ ទៅលើទូទស្សន៍ ដោយយើងប្រើប្រាប់បញ្ជាចុចលេខ ៦ ទៅលើទូទស្សន៍  
 នោះទូទស្សន៍នឹងចេញ និងចាក់នូវបទដែលយើងចង់ច្រៀងនោះជាក់មិនខាង  
 អពីដោលដើម្បីយើងដើម្បីសវិសរួចរាល់ យើងគាថបើកច្រៀងបទដែលយើងចង់ច្រៀងនោះបាន  
 ដោយងាយស្មែលបំផុត អពីដោលដើម្បីយើងចំណាយងាយស្មែល គឺយើងមិនចាំបៅ់ទៅរកអ្នកណាដោយ  
 បុក្រិមិនបាច់ទៅពីដោម្បាច់អ្នកបម្រើ ដើម្បីចូរយុប្បាយនោះទេ យើងគ្រាត់តែប្រើប្រាប់បញ្ជា បុក្រិតែឡើ  
 ចុចលេខរៀងនូវបទចម្លាង ដែលយើងពេញចិត្តនោះ វាដាការប្រើប្រាប់តែម្ខាង ។

បន្ទាប់មករូបភាពទី ៤ នៅក្នុងរូបភាពទី ៤ បន្ទាប់ពីគេបានធ្វើសវិសបទចម្លាងរួចរាល់ហើយ  
 យើងយើងដោម្បាច់តាត់កំណត់រារពណ៌លើឯ៉ា តាត់កំពុងតែយរច្រៀង អពីដោម្បាច់តែ  
 ពួកគេកំពុងតែច្រៀងនៅក្នុងបន្ទប់ខាងក្រោមឱ្យនោះ ដោយនារីម្បាច់ដោយនឹងឡើតកំពុងតែអង្គួយមិន  
 និងញូរបំណុលរាយការ ចំណោកអនុដោលពាក់រារពណ៌លើឯ៉ា តាត់លួយនៅក្បែរទូទស្សន៍  
 ដោយដោម្បាច់របស់តាត់កាន់ក្បាលមេក្បុដ ហើយដោម្បាច់ឡើតរបស់តាត់ គឺលើកដៃឡើង

ដើម្បីធ្វើការយុវវិការ អញ្ញេងតាត់កំពុងតែយរប្រៀងនូវបទចម្លោង  
 ដែលតាត់បានជើសវិសអម្ចាស់មិញ ដោយយើងយើងឡើងទូទស្សន៍  
 គឺមានអក្សរចម្លោងជាថ្មីន ដែលយើងហោចាត់ខាងក្រោម អញ្ញេងនារីពីរនាក់  
 ដែលអង្គុយនៅសាន្តូរឃួនមួយនៅ៖ តាត់កំពុងតែអង្គុយបណ្តុះ ញ្ចាំចំណើអាហារ  
 និងញ្ចាំកែសង្គ់បណ្តុះ ដោយត្រូវរបស់ពួកគេកំពុងតែសម្រួលមកទូទស្សន៍ ដើម្បីមើលរូបភាព  
 ប្រុកធម៌ឱ្យដោយប្រៀង ចំណោកងនារីពាក់អារពណ៌ស្តាយ នារីដែលពាក់អារពណ៌ស្តាយ  
 តាត់កំពុងតែកាន់កែរកែសង្គ់បណ្តុះ ញ្ចាំដឹងត្រូវបណ្តុះតាត់ប្រៀងដឹងត្រូវបណ្តុះ  
 ដូចមេនឹងនារីដែលពីរនាក់នៅ៖ ដោយហើយចំណាកងស្រួលកែវិញដែលចំណាកងដើម្បីបទចម្លោង  
 ពួកគេបានទុកនោលើក អញ្ញេងបន្ទាប់ពីគេជើសវិសរួច គេទុកស្រួលកែវិញដឹងត្រូវបណ្តុះទេ  
 អាចយកស្រួលកែវិញនៅ៖ ដើម្បីជើសវិសបទចម្លោងប្រៀងប្រៀងដឹងដោរ  
 អញ្ញេងយើងយើងឡើងចាត់ខ្លួនរូបភាពនេះ គឺពួកគេកំពុងតែប្រៀងបណ្តុះ ញ្ចាំចំណើអាហារបណ្តុះ  
 និងញ្ចាំកែសង្គ់បណ្តុះ ដោយយើងយើងយើងឡើងកែវិញកែវិញដែលចំណាកងមួយចាន់  
 ហើយនឹងចំណើអាហារនោលើករបស់គេចំណួនមួយចាន់ស្រួលដោរ អញ្ញេងពួកគេញ្ចាំបណ្តុះ  
 និងប្រៀងបណ្តុះរយ៉ាងសប្តាហិរញ្ញវត្ថុ ។

បន្ទាប់មកទៀតចូលដល់រូបភាពទី ៣ នៅក្នុងរូបភាពទី ៣ យើងយើងឡើង  
 បន្ទាប់ពីពួកគេប្រៀងបានបន្ទិចក្រោយមក ពួកគេទាំងអស់ត្រាបានកូម្ម៉ង់ផ្លូវដំឡក  
 ប្រុកដំខ្លួចកំណើតចំណួនមួយមក ព្រោះថាថ្មីនេះគឺជាប្រើប្រាស់គឺត្រូវបានកូម្ម៉ង់  
 ដូច្នេះហើយទីបន្ទាប់ពីពួកគេមកប្រៀងខាងក្រោម ហើយគេបានកូម្ម៉ង់ហើយនឹងខ្លួចកំណើតចំណួនមួយ  
 ដែលនៅក្នុងរូបភាពនេះ យើងយើងឡើងមានអ្នកបម្រើម្នាក់ តាត់បានកាន់ដំខ្លួចកំណើតមួយ  
 ដើរចូលមកខាងក្រុង ដោយនៅក្នុង នៅលើដំខ្លួចកំណើតនោះ គឺមានទៀតចំណួនពីរដើម  
 ដែលទៀតនោះគឺជាលេខ យើងយើងឡើងលេខ ២៣ អញ្ញេងបានដំឡើងឡើង  
 ថ្មីនេះគឺជាប្រើប្រាស់គឺម្របប្រើប្រាស់ខ្លួចខ្លាង ២៣ ឆ្នាំ របស់មិត្តភក្តិរបស់គេដែលមានពាក់អារពណ៌ស្តាយ  
 អញ្ញេងយើងយើងឡើងនារីពាក់អារពលីរីនោះ តាត់កំពុងតែយរកាន់ក្បាលមេក្រុង  
 ហើយហោច្បាស់ប្រើប្រាស់គឺម្របប្រើប្រាស់ខ្លួចខ្លាងក្នុង ចំណោកងនារីពីរនាក់ដោយទៀត យើងយើងឡើង  
 រូបភាពតាត់គឺជូចជាតាក់ដើរយ៉ាងខ្លាំង ដោយសារតែយើងយើងមានដំខ្លួចកំណើត  
 ចូលមកក្នុងបន្ទិចបំបាត់របស់តាត់ អញ្ញេងនៅក្នុងរូបភាពនេះ គឺពួកគេហោដំខ្លួចកំណើត  
 ដើម្បីមកអបអរសារថ្មីខ្លួចកំណើតរបស់មិត្តភក្តិរបស់គេ ដោយគម្របប្រើប្រាស់ខ្លួចខ្លាង ២៣ ឆ្នាំ ។

បន្ទាប់មកទៀតរូបភាពទី ១០ នៅក្នុងរូបភាពទី ១០ យើងយើងឡើង  
 បន្ទាប់ពីអ្នកបម្រើម្នាក់ដំខ្លួចចូលមកដល់ក្នុងបន្ទិចបំបាត់ខាងក្រោមហើយ

អញ្ញីងនារីដែលពាក់អារពណ៌សដើម្បី សំពតខ្លឹមពោស តាត់បានយកនាំនោះពីអ្នកបរមីមកកាន់រួចហើយគាត់ក៏បានលើកទៅក្បែរនឹងនារីដែលពាក់អារពណ៌ស្មាយនោះ

អញ្ញីងជាទុទេយើងត្រូវផ្តល់ពន្ល់តែឡើត ព្រោះថាម្នាក់មិញ្ញា ដំខ្លួន ប្រុកប៉ែង អញ្ញីងគាត់អារបង្គង ប្រុកប៉ែងនូវបំណងប្រាថ្វាមួយចំនួន ដើម្បីទ្រួតពាការពិត បន្ទាប់មកគាត់ត្រូវផ្តល់ពន្ល់តែឡើងជាការបញ្ចប់ ហើយកាត់នាំចេកគ្នា អញ្ញីងនៅក្នុងរូបភាពនេះ យើងយើងម៉ា

នារីដែលពាក់អារពណ៌ស្មាយ គាត់ផ្តល់ពន្ល់តែឡើត

អញ្ញីងបាននៅយ៉ាតាកាត់បានដូចជាប្រាថ្វាប្រាកល់ហើយ ដូច្នេះគាត់ក៏ផ្តល់ពន្ល់តែឡើត ដោយយើងយើងមិត្តភកិរបស់គាត់ពីរាជការដៃរីនូវឡើតកំពុងតែលយទេ: ដើម្បីអបអរសាធារ អញ្ញីងជាទុទេយ៉ានៅពេលដែលម្នាស់ខ្លួន ហើយយើងដែលជាក្រោះ ប្រុកអ្នកចូលរួម ត្រូវកែទេ: ដើម្បីអបអរសាធារ ធ្វើវិញ្ញបកំណើតរបស់គេ អញ្ញីងថ្មីនេះ: គឺជាប្រុខបកំណើតអាយុ ២៣ ឆ្នាំរបស់នារីម្នាក់ដែលពាក់អារពណ៌ស្មាយ ។

បន្ទាប់មកឡើតរូបភាពទី ១១ នៅក្នុងរូបភាពទី ១១ យើងយើងម៉ា

បន្ទាប់ពីពួកគេបានផ្តល់ពន្ល់តែប្រាកល់ហើយ មិត្តភកិទាំងបីនាក់របស់នារីពាក់អារពណ៌ស្មាយ

បានសំណុំមរឡើងនារីពាក់អារពណ៌ស្មាយឡើងប្រៀងប្រែងបំនួនមួយបទ

អញ្ញីងពួកគេបានសំណុំមរឡើងនារីដែលពាក់អារពណ៌ស្មាយឡើងប្រៀងប្រែង

ដូច្នេះហើយនារីដែលពាក់អារពណ៌ស្មាយ ក៏បានឡើងប្រៀងប្រែងមួយបទ

ដើម្បីតាមសំណុំមរបស់មិត្តភកិរបស់គេ ដោយនៅក្នុងរូបភាពនេះ: យើងយើងម៉ា

នារីដែលពាក់អារពណ៌ស្មាយនោះ: គាត់កំពុងតែលយនៅខាងមុខទូទស្សន៍

ហើយគាត់ក៏បានកាន់ក្បាលមេក្បុះនៅដែលរបស់គាត់ ដោយគាត់កាន់បណ្តុះបណ្តុះ ប្រៀងបណ្តុះ

និងម៉ឺនទេដល់ទូទស្សន៍បណ្តុះ ចំណោកងមិត្តភកិបីនាក់ដែឡើត

គឺគាត់កំពុងតែអង្គុយនោះលើសាច្ទោះ ដោយយើងយើងម៉ានារីម្នាក់ ដែលស្វៀកសំពតតែស

និងអារពណ៌ស គាត់កំពុងតែបញ្ចប់ដែលបានបង្ហាញ ប្រុកដំខ្លួន ប្រុកសំពតតែខ្លួន

ដែលនារីពាក់អារពណ៌ស្មាយបានកាត់អម្នាក់មិញ្ញា ចំណោកងនារីដែលស្វៀកសំពតពណ៌ខ្លះ

គឺគាត់កំពុងតែបញ្ចប់បាយ ហើយចំណោកងនារីដែលស្វៀកខោពណ៌ស គឺគាត់កំពុងតែបញ្ចប់កោសដ្ឋែ:

អញ្ញីងគាត់កំពុងតែកាន់ដបកោសដ្ឋែ: ដើម្បីបញ្ចប់ហើយដែលរបស់គាត់កាន់ក្បាលមេក្បុះ

ហើយដែលម្នាក់គាត់កាន់ដបកោសដ្ឋែ: អញ្ញីងគាត់អង្គុយម៉ឺននារីដែលពាក់អារពណ៌ស្មាយ

ឈរប្រៀងខាត់អូខេ អញ្ញីងនៅក្នុងរូបភាពនេះ: គឺយើងយើងនៅលើក្នុះ

នៅលើក្នុះគឺចំណើរបារបស់ពួកគេចំនួនពីរថាសកើតដែលបាននៅយ៉ាតាគោលិចិនទាន់អស់នោះទេ

បុន្ថែនៅលើនោះគឺថែមមាននាំខ្លួន បកំណើតចំនួនមួយឡើតដីដែរ

អញ្ញីងនំខ្សែកំណើតដែលគេផ្តល់ម៉ាស៊ីន គឺគោរពថែកត្នាម្បៃ  
 ដូច្នះហើយយើងយើងយើងនំខ្សែកំណើតនៅលើក្នុង មិនមានវាងមូលទៀតទេ  
 គឺមានរូបរាងអស់ម្បាយដុំ បាននឹងយើងចេកចែកថែក អស់ម្បាយដុំ ដូច្នះហើយយើងយើងយើងនៅក្នុងរូបភាព  
 ប្រុកៗសក នកអស់ម្បាយដុំ ព្រោះថានានឹងដែលពាក់អារពលវា ស្ថាយ តាត់បានកាត់នំម្បាយដុំ  
 ហើយបេងចេកថែកបីសម្រាប់មិត្តភកិរបស់គេទាំងបីនាក់ ។

បន្ទាប់មករូបភាពទី ១២ នៅក្នុងរូបភាពទី ១២ យើងយើងយើងចោរ នៅក្នុងខាត់អូខេម្បាយចំនួន  
 នៅពេលដែលយើងប្រៀងប្រាយគឺអត់មានអ្នកបម្រើនៅក្នុងបន្ទប់នោះទេ  
 អញ្ញីងនៅពេលដែលយើងចង់បោក order ប្រុកចង់បោកមូលបន្លេម ប្រុកកុម្ភង់មូលបន្លេម  
 ប្រុកកុម្ភង់កេសធ្វេះបន្លេម អញ្ញីងយើងអាបមានបិត្តុងម្បាយសម្រាប់ចុចបោអ្នកបម្រើ  
 អញ្ញីងនៅក្នុងរូបភាពនេះ យើងយើងចោរ បន្ទប់របស់ពួកគេអត់មានអ្នកបម្រើនៅក្នុងនោះទេ  
 ដូច្នះគឺគោរពត្រាប់ចុច ប្រុកបិត្តុងម្បាយ ដើម្បីចុចបោអ្នកបម្រើឲ្យមក  
 អញ្ញីងយើងយើងចោរពួកគេកំពុងទៅចុចបិត្តុងដើម្បីបោអ្នកបម្រើ ដោយបិត្តុងបោអ្នកបម្រើនោះ  
 គឺនៅលើក ហើយបិត្តុងនោះគឺមានវាងជុង ដែលមានដំមូលម្បាយនៅចំកណ្តាលនៅខាងលើ  
 ដោយដំមូលនោះមានពាក្យទីក្រួច អញ្ញីងនៅក្នុងបិត្តុងនោះគឺមានកំរើទីក្រួចម្បាយកំរើ  
 អញ្ញីងបាននឹងយើងចោរបិត្តុងបោអ្នកបម្រើនោះ ប្រុកបិត្តុងចុចបោអ្នកបម្រើ  
 គឺនៅលើកចំកណ្តាលរបស់ពួកគេតែម្បាយ អញ្ញីងនៅពេលដែលពួកគេត្រូវការអ្នកបម្រើ  
 ប្រុកបិត្តុងចុចបន្លេម ប្រុកត្រូវការបោកកេសធ្វេះបន្លេម  
 ពួកគេតុចំបាច់ទៅបោអ្នកបម្រើនោះ ដោយគោរពត្រានៃចុចបិត្តុង  
 ប្រុកបិត្តុងចុចបោអ្នកបម្រើ នោះអ្នកបម្រើនឹងចូលមកដោយខ្លួនឯងតែម្បាយ  
 ព្រោះនៅពេលដែលយើងចុចបិត្តុង ប្រុកបិត្តុងនោះ គឺនឹងមានសំឡែងម្បាយពាក់នៅខាងក្រោម  
 ដែលពួកគេបានបង្ហាញ ដូច្នះអ្នកបម្រើនឹងដឹងថា យើងត្រូវការអ្នីជាក់ជាតុលាង  
 អញ្ញីងនៅពេលដែលអ្នកបម្រើ គឺនឹងចូលមកស្ថាយយើង ដើម្បីឲ្យប្រាស់ថា តើយើងចង់បានអ្នី ។

បន្ទាប់មកទី ១៣ នៅក្នុងរូបភាពទី ១៣ យើងយើងចោរ នៅក្នុងរូបភាពទី ១៣ យើងយើងយើង  
 បន្ទាប់ពីគោរពត្រាប់ចុចបោអ្នកបម្រើចរាល់ហើយ ពេលនោះអ្នកបម្រើកីំមកដល់  
 បន្ទាប់មកគោរពបានស្ថាយទៅកាន់អ្នកចាំងបូន ប្រុកបិត្តុងអ្នកនោះថាគ្វោរអ្នីបន្លេម  
 អញ្ញីងពួកគេចាំងបូននាក់បានបោកកេសធ្វេះបន្លេម ដូច្នះហើយនៅក្នុងរូបភាពទី ១៣ នេះ  
 គឺយើងយើងយើងអ្នកបម្រើ តាត់កាន់កេសធ្វេះបន្លេមម្បាយចាសចូល  
 អញ្ញីងតាត់កាន់កេសធ្វេះបន្លេមម្បាយចាសចូលទៀតចូល ដោយយើងយើងចោរនៅក្នុងថាស  
 ដែលអ្នកបម្រើកំពុងតែកាន់នោះ គឺមានដបចំនួនបី និងមានកំរើទីក្រួចចំនួនម្បាយ

អញ្ញីងតាត់បានហោបន្ទែម ព្រោះថាតាត់មិនទាន់ចង់ទៅត្រលប់ទៅផ្ទះទេ  
 ដូច្នេះតាត់ចង់ញូវីបន្ទុទេតិចជាមួយមិត្តភកិ អញ្ញីងតាត់បានហោកេសដ្ឋែបន្ទែម  
 អញ្ញីងនារីទាំងប្បុននាក់នោះ ក្រោយពេលដែលយើញអ្នកបម្រើតាត់កាន់កេសដ្ឋែបចូលមកដល់  
 ឯកគេទាំងប្បុននាក់គឺមានអារម្មណាត្រកអរយើងខ្សោះ  
 ដោយសារតែប្រហែលជាពួកគេបានញូវីកេសដ្ឋែដោយក្នុងបន្ទុប៊ែនោះអស់ហើយ  
 ដូច្នេះឯកគេត្រូវការកេសដ្ឋែបន្ទែម  
 អញ្ញីងក្រោយពេលដែលអ្នកបម្រើតាត់កាន់កេសដ្ឋែបចូលមកដល់ក្នុងបន្ទុប៊ែនោះតាត់ហើយ  
 អ្នកទាំងប្បុននាក់តាត់បានត្រកអរជានៅខ្សោះ ព្រោះថាតាត់អាចនៅបន្ទុទេតាត់កេសដ្ឋែបចូលមកដល់តាត់ខ្សោះកេសដ្ឋែអស់។

បន្ទាប់មករូបភាពទី ១៤ នៅក្នុងរូបភាពទី ១៤ បន្ទាប់ពីឯកគេប្រៀងអស់ចិត្តហើយ  
 ឯកគេកែក់បានបញ្ចប់ការប្រៀង អញ្ញីងឯកគេបញ្ចប់ការប្រៀង  
 ហើយឯកគេកែក់បានដើរចេញពីក្នុងបន្ទុប៊ែនោះអ្នកខ្សោះដោយឯកគេបានដើរចេញ  
 តែឯកគេមិនយកអីវីន់ចេញទៅនោះទេ អញ្ញីងបាននឹងយថាថាសកេសដ្ឋែដីនាសចំណើអាហារ  
 គីនក្នុងនោះទាំងអស់ កីបុល់ចំណោះកេសដ្ឋែដីនាសចំណើអាហារ គីឯកគេញូវីអស់ហើយ  
 បាននឹងយថាធួកគេញូវីមិនមានសល់អ្នីទេតែនោះទេ គីនក្នុងសល់តែដី និងនៅសល់តែបានតែបុណ្យានាំ  
 បំណោកជំណើអាហារ ដូចជាបាយ ដូចជាសុុប គីឯកគេញូវីអស់ហើយ  
 ហើយនៅលើក្នុងនោះគីយើងយើញមាននំខេកចំនួនកណ្តាល់ដំបូងៗ  
 អញ្ញីងបាននឹងយថាគេញូវីនំខេកអស់ពាក់កណ្តាល ចំណោកនៅសល់ពាក់កណ្តាលទេតែ  
 គីតែឯកនៅក្នុងនោះ នៅលើក្នុងនោះ ដោយគេមិនបានយកនំខេកនោះទេ នោះទេ  
 អញ្ញីងឯកគេបញ្ចប់ការប្រៀងរបស់ឯកគេ ហើយដើរចេញពីក្នុងបន្ទុប៊ែនោះអ្នកខ្សោះដើម្បីត្រលប់ទៅផ្ទះ  
 ដោយយើងយើញនារីពាក់អារស្វាយ តាត់ជាអ្នកដើរខាងមុខ នារីពាក់អារលើក្នុង តាត់ដើរបន្ទាប់  
 បន្ទាប់មកនារីដែលពាក់អារពណ៌ស សំពាត់ពណ៌ស ដើរនៅលើខ្សោះដី បំណោកជានារីដែលពាក់អារពណ៌ស សំពាត់ពណ៌ស ខ្សោះដី គីតាត់ដើរក្រោយគេ  
 ប្រុកដើរនៅលើខ្សោះដី អញ្ញីងឯកគេបានដើរចេញពីបន្ទុប៊ែនោះអ្នកខ្សោះដើម្បីទៅផ្ទះដី  
 ដោយទីក្រុងសប្បាយរីករាយ។

បន្ទាប់មកទេត្រូបភាពទី ១៥ រូបភាពទី ១៥ គីជារូបភាពដែលនិយាយអំពីការលាត្ត  
 អញ្ញីងបន្ទាប់ពីឯកគេបញ្ចប់ការប្រៀងខ្សោះអ្នកខ្សោះដីក្នុងបន្ទុប៊ែនោះអ្នកខ្សោះដី  
 ឯកគេកែក់បានដើរចេញពីផ្លារទំនើបនោះ អញ្ញីងឯកគេបានដើរចេញពីផ្លារទំនើប  
 ហើយនៅខាងមុខផ្លារទំនើបឯកគេកែក់បានលើកដែលាត្ត ដើម្បីទៅផ្ទះដី។

អញ្ញីនេះក្នុងរូបភាពនេះ ពួកគេបានលើកដ្ឋានថាបាននឹងយច្ចារីពាក់អារពណ៌លើផ្លូវ  
គាត់ដើរមកខាងឆ្វេង នាវីពាក់អារពណ៌ស្អាយ គាត់ដើរឡើខាងស្តាំ ហើយនាវីដែលបាក់អារពណ៌ស  
សំពត់ស គាត់ដើរឡើខាងមុខ ចំណោកជានាវីពាក់អារពណ៌ស សំពត់ខ្សោរ គឺគាត់នៅលើរោទ្ទីយ  
ហើយគាត់មិនទាន់ដើរទេ បើផ្តើមកគេចាំងអស់គ្មានគឺដើរណូវ និងងាកក្រាយបណ្តីវ  
ហើយលើកដែលគ្មានឡើពីរឡាយក ដើម្បីជាសញ្ញាបាពួកគេត្រលប់ឡើងវិញហើយ  
បន្ទាប់ពីពួកគេមកប្រែងខាត់អូខេនេះក្នុងថ្ងៃខ្លួនកំណើតរបស់មិត្តភកភូរបស់គេ  
ដែលមិត្តភកភូរបស់គេខ្លួនកំណើតគ្មានប្រចាំថ្ងៃ ២៣ ឆ្នាំ។